

1. L'IMPARFAIT คือ ประโยคที่ใช้คำกริยาอดีตเพื่ออธิบายเหตุการณ์ในอดีต

2. การผันคำกริยา

- ผันคำกริยากับประธาน Nous ในกาลปัจจุบัน เช่น Parler= Nous parlons
- ตัด **ons** ออก และใส่หางตามประธานตัวใหม่ดังนี้

	หางของคำกริยากลุ่มที่ 1=er	หางของคำกริยากลุ่มที่ 2 = ir
รูปพื้นฐาน	Parler=พูด	Finir=จบสิ้น
รูปเอกพจน์	je parlais tu parlais il parlait	je finissais tu finissais il finissait
รูปพหูพจน์	nous parlions vous parliez ils parlaient	nous finissions vous finissiez ils finissaient

3. ประโยชน์

- ใช้เพื่อบรรยายจากในอดีต

Ce soir-là, Il **faisait** noir mais quelques lumières **brillaient**. คืนนั้นมืดแล้วแต่พอจะมีแสงไฟส่องอยู่บ้าง

- ใช้เพื่อพูดถึงเหตุการณ์ที่กินเวลายาวนานต่อเนื่องในอดีตแต่ไม่ระบุเวลาที่แน่นอน

Lorsque j'étais jeune, j'**allais** avec ma mère au marché du village. เมื่อตอนที่ฉันเป็นเด็กฉันไปตลาดในเมืองกับแม่

- ใช้เพื่อบอกนิสัยหรือเหตุการณ์ที่ทำซ้ำในอดีต

Tous les lundis, je **faisais** la toilette de ma chien. ทุกวันจันทร์ฉันอาบน้ำให้สุนัข

ให้นักเรียนทำแบบฝึกหัดต่อไปนี้โดยการผันคำกริยาในวงเล็บให้ถูกต้อง

- Je (chanter) _____ dans ma chambre.
- Tu (lire) _____ un livre passionnant.
- Il (jeter) _____ un papier à la poubelle.
- Nous (danser) _____ avec nos copines lorsqu'il entra.
- Vous (lancer) _____ des fléchettes en plein milieu de la cible.